



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ទម្រង់ អត្ថបទ ២០០
Form VAT 200

អគ្គនាយកដ្ឋានពន្ធដារ
នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លិខិតប្រកាសអាករលើតម្លៃបន្ថែម
Return for Value Added Tax

សូមអានសៀវភៅជំនួយស្តារពីលេខ ០៣ មុននឹងបំពេញទម្រង់នេះ ។
Read VAT leaflet No. 03 before completing this form.

សម្រាប់មន្ត្រីពន្ធដារ For Tax Official

ថ្ងៃទី ខែ ឆ្នាំ
DD MM YY

លេខចូល N^o

ហត្ថលេខា
Signature

ឈ្មោះមន្ត្រីពន្ធដារ
Tax official Name

02	កាលបរិច្ឆេទសម្រាប់ប្រកាសនេះ Period covered by this return	01	លេខអត្តសញ្ញាណកម្មសារពើពន្ធ TIN
ពីថ្ងៃទី.....ខែ.....ឆ្នាំ..... From (DD) Month (MM) Year (YYYY)	ដល់ថ្ងៃទី.....ខែ.....ឆ្នាំ..... From (DD) Month (MM) Year (YYYY)		
03	ឈ្មោះសហគ្រាស Name of Enterprise :		
	សកម្មភាពអាជីវកម្ម Business Activities :		
	អាសយដ្ឋាន Address: No.....វិថី Street.....ក្រុម Group.....ភូមិ Village.....		
	ឃុំ/សង្កាត់ Sangkat.....ក្រុង/ស្រុក/ខណ្ឌ Districtខេត្ត/រាជធានី Municipality.....		
	ទូរស័ព្ទ/ទូរសារ Fax/Phoneសារអេឡិចត្រូនិក E-mail		

ប្រសិនបើលោក/លោកស្រីបានសកម្មភាពទិញប្រាក់ទេ សូមសរសេរថា " គ្មាន " ក្នុងប្រអប់នេះ
If you have made no purchases and no sales, fill " NIL " in this box.

04

ប្រសិនបើមានទិន្នន័យទិញប្រាក់ណាមួយទេ សូមសរសេរថា " គ្មាន " ក្នុងប្រអប់នេះ លើកលែងតែលោក/លោកស្រីសរសេរថា " គ្មាន " ក្នុងប្រអប់លេខ 04
If you have no entry for a box, fill " NIL ". Do not leave any box blank unless you fill " NIL " in box 04.

ឥណទានអាករលើការទិញពីខែមុន Input tax credit from previous month.

05

ការទិញទំនិញសេវាកម្ម (ធាតុចូល) Month's purchases of goods and services (Input) តម្លៃមិនរួមបញ្ចូលអាករ Value exclusive of VAT

ការទិញមិនជាប់អាករឬការទិញដែលមិនអនុញ្ញាតឥណទាន Non-taxable or non-creditable purchases

06

ការទិញក្នុងស្រុកតាមអត្រាធម្មតា 10% Standard rated local purchases

07

08

ការនាំចូលតាមអត្រាធម្មតា 10% Standard rated imports

09

10

សរុបទឹកប្រាក់អាករលើការទិញ Total amount of input tax (05+08+10)

11

ការលក់ទំនិញនិងសេវាកម្មនាំចេញក្នុងខែ (ធាតុចេញ) Month's sales of goods and services or exports (Output) តម្លៃមិនរួមបញ្ចូលអាករ Value exclusive of VAT

ការលក់មិនជាប់អាករ Non-taxable sales

12

ការលក់តាមអត្រា 0% Exports

13

ការលក់តាមអត្រាធម្មតា 10% Standard rated sales

14

15

ប្រសិនបើចំនួនក្នុងប្រអប់លេខ 15 លើសពីចំនួនក្នុងប្រអប់លេខ 11 ត្រូវបង់ចំនួនលើស ។ If box 15 exceeds box 11, pay the difference

16

ប្រសិនបើចំនួនក្នុងប្រអប់លេខ 11 លើសពីចំនួនក្នុងប្រអប់លេខ 15 ត្រូវស្នើសុំចំនួនលើស ។ If box 11 exceeds box 15, claim the difference for :

បង្វិលសង Refund

17

ជាឥណទានសម្រាប់យោងទៅមុខ Credit carried forward

18

យើងខ្ញុំបានពិនិត្យគ្រប់ចំណុចទាំងអស់នៅលើលិខិតប្រកាសនេះ និងតារាងឧបសម្ព័ន្ធភ្ជាប់មកជាមួយ ។ យើងខ្ញុំមានសក្ខីភាពបញ្ជាក់ច្បាស់លាស់ ត្រឹមត្រូវ ពេញលេញ ដែលធានាបានថា ព័ត៌មានទាំងអស់នៅលើលិខិតប្រកាសនេះ ពិតជាត្រឹមត្រូវប្រាកដមែន ហើយគ្មានប្រតិបត្តិការណាមួយមិនបានប្រកាសនោះទេ ។ យើងខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ទាំងឡាយជាធរមាន ប្រសិនបើព័ត៌មានណាមួយមានការក្លែងបន្លំ ។ We have examined all items on this return and the annexes attached here with. We have clear, correct, and full supporting documents to ensure that all information on this return is true and accurate and there is no business operation undeclared. We are fully responsible due to the existing Laws for any falsified information.

សម្រាប់មន្ត្រីពន្ធដារ For Tax Official

បែបបទនៃការបង់ប្រាក់ : ☐ សាច់ប្រាក់ ☐ មូលប្បទានប័ត្រ ☐ បង្ក្រា

ចំនួនទឹកប្រាក់.....

បង់តាមបង្កាន់ដៃលេខ.....ចុះថ្ងៃទី...../...../.....

ល.លេខ គណនេយ្យកម្ម.....ថ្ងៃទី...../...../.....

ប្រភេទទិន្នន័យប្រកាសនេះ.....

ឈ្មោះមន្ត្រីពន្ធដារ.....ហត្ថលេខា.....

ធ្វើនៅ.....ថ្ងៃទី ខែ ឆ្នាំ
Filed in DD MM YYYY

អគ្គិបណ្ឌិត/បណ្ឌិត/កម្មសិទ្ធិករ សហគ្រាស
Director/Manager/Owner of Enterprise
(ហត្ថលេខា និងត្រា Signature & Seal)

កំណត់សម្គាល់ Please note :

- លោក/លោកស្រីត្រូវនាំលិខិតប្រកាសនេះទៅបង់ប្រាក់អាករយ៉ាងយឺតបំផុតត្រឹមថ្ងៃទី 20 ខែខែបន្ទាប់ពីខែដែលចុះក្នុងប្រអប់លេខ 02.
This return and payment must be presented by the 20th day of the month following the month of box 02.
- លោក/លោកស្រី នឹងទទួលបានការផាកពិន័យ ទៅតាមច្បាប់ស្តីពីការពន្ធ ប្រសិនបើលោក/លោកស្រី You will be, according to the Law on Taxation, subject to penalties if you :
 - មិនបាននាំលិខិតប្រកាសនេះទៅបង់ប្រាក់អាករទៅអគ្គនាយកដ្ឋានពន្ធដារទេ ទោះបីជាគ្មានប្រាក់អាករក៏ដោយ Fail to file the tax return to the Tax Administration even it is a nil return.
 - មិនបង់ប្រាក់អាករយ៉ាងយឺតបំផុតទេ Do not pay or pay the tax declared late.
 - ធ្វើការប្រកាសក្លែងបន្លំ Making a false declaration.

សង្ខេបប្រតិបត្តិការ ទិញដែលអនុញ្ញាតឥណទាន និងការលក់ជាប់ពន្ធ ប្រចាំខែ *

SUMMARY OF CREDITABLE PURCHASES AND TAXABLE SALES FOR THE MONTH

20	ការនាំចូលឬការទិញ ទំនិញឬសេវាដែលបានស្នើសុំឥណទាន GOODS OR SERVICES IMPORTED OR PURCHASED ON WHICH A CREDIT IS CLAIMED					
លរ N°	បរិយាយមុខទំនិញឬសេវា Description of Goods or Services	បរិមាណ Quantity	កាលបរិច្ឆេទទិញ Date of purchase	លេខវិក្កយបត្រ/ប្រតិវេទន៍គយ Invoice / Customs Declaration number	អ្នកផ្គត់ផ្គង់ Suppliers	តម្លៃមិនរួមបញ្ចូលពន្ធអាករ Value exclusive of VAT
	សរុប Total					

* សូមគូសរង្វង់ជុំវិញលេខរៀងមុខទំនិញណាដែលបានទិញឬនាំចូលដើម្បីប្រើប្រាស់ជាទ្រព្យសកម្មរបស់សហគ្រាស

Please circle any serial N° of the items purchased or imported for the enterprise's fixed assets.

21	សរុបការនាំចេញប្រចាំខែ ដែលបានស្នើសុំអត្រាសូន្យ GOODS OR SERVICES EXPORTED ON WHICH ZERO RATE IS CLAIMED					
លរ N°	បរិយាយពីមុខទំនិញឬសេវា Description of Goods or Services	បរិមាណ Quantity	កាលបរិច្ឆេទនាំចេញ Date of Export	លេខប្រតិវេទន៍គយ Customs Declaration number	ច្រកនាំចេញ Exit Point	តម្លៃនាំចេញ Export Value
	សរុប Total					

	ការផ្គត់ផ្គង់ទំនិញ ឬសេវាក្នុងស្រុកតាមអត្រាធម្មតា GOODS OR SERVICES LOCALLY SUPPLIED AT STANDARD RATE					
22	ទំនិញ GOODS			សេវា SERVICES		
លរ N°	បរិយាយមុខទំនិញ Description of Goods	បរិមាណ Quantity	តម្លៃមិនរួមបញ្ចូលពន្ធអាករ Value exclusive of VAT	បរិយាយ Description	វិក្កយបត្រពីលេខដល់លេខ Invoice from N° to N°	តម្លៃមិនរួមបញ្ចូលពន្ធអាករ Value exclusive of VAT
	សរុប Total			សរុប Total		

កំណត់សម្គាល់ : ប្រសិនបើសំបកសំបុត្រមិនអាចសម្រាប់ជាមួយក្នុងក្រដាសដោយឡែក ។

Notes : Use separate sheets if the space is insufficient.